

ការអនុវត្តន៍យោបាយ ចំណែះដើម្បីតិចិថីនេខជ័យ និង

1

ការប្រព្រឹត្តិផ្តល់នៅខេត្តកែវ ច ន្វែរ ២០១០

នៅបុរីធម្មិត. ឈរ សម្រាប់

ក្រសួងសាធារណការ និងក្រសួងសាធារណការ និងក្រសួងសាធារណការ

ទេរចន្ទិតថ្មីនៃវឌ្ឍនភាព

2

ការងារអង់គ្លេសតាមដាននេះ អាចធ្វើបានដោយជោគជ័យដោយសារមានការសហការណ៍ពី

- មន្ទីរសុខភាព និង កម្មវិធីប្រយុទ្ធឌីនដឹងដឹងអេដស៊ី រាជធានីភ្នំពេញ ខេត្តព្រះសីហនុ សៀវភៅ
កំពង់ចាម និង ខេត្តបាត់ដំបង
- គ្រប់អ្នកសំភាសនីទាំងអស់ អ្នកធ្វើការងារខាងសុខភាព និង ក្រុមដែលទាំងអ្នកដឹងដឹងអេដស៊ីតាមដូច ដែល
បានដួយសំរបសំរូលការងារប្រមូលទិន្នន័យ
- ជាតិសេស សូមថ្លែងអំណរគុណដែលអ្នកចូលរួមក្នុងការងារអង់គ្លេសតាមដានទាំងអស់

ទាន់ភាព

3

- ប្រវត្តិនៃការអង់គ្លេតតាមដាន
- គោលបំណង
- វិធីសាល្បេ
- លក្ខដល
 - នាវិបំរើនៅតាមសេវាកម្មសាន្ត
 - អ្នករត់មួញតុខ្សែប
 - អ្នកដូកមេរោគអេដស៊ី/ជីឡិអេដស៊ី
- សេចក្តីសន្តិដ្ឋាន
- អនុសាសន៍

សារព័ត៌មាន

4

- មជ្ឈមណ្ឌលជាតិប្រយុទ្ធឌីងដីអេដស៊ី សិលីស្សក និង កាមហេត បានធ្វើការអនុវត្តតាមជានការប្រព័ន្ធឌីវិភ័ទ (BSS) នៅលើក្រុមគោលដៅមួយចំនួនតាំងពី ឆ្នាំ ១៩៩៧ ។
- ក្នុងឆ្នាំ ២០០៨ រាជរដ្ឋាភិបាលបានអនុវត្តផ្សាប់ប្រវាថ្មានការដែឡូមនុស្សនៅទីទាំងប្រទេស ដោយលាកនទៅដែលការបិទដ្ឋានបន្ទាន់ នៅទីទាំងប្រទេស ។ ព្រឹត្តការណ៍នេះ បានធ្វើឡាយនារីបំនើសវាត្រូវកែទេនៅតាមដ្ឋាន បានបែងចាយការប្រកបបរបោះបញ្ញាពីរបៀបប្រព័ន្ធបច្ចុប្បន្ន ។
- មជ្ឈមណ្ឌលជាតិប្រយុទ្ធឌីងដីអេដស៊ី សិលីស្សក និង កាមហេត បានរៀបចំនិយាយថែបបទប្រពិបត្តិសំរាប់អនុវត្តការងារថែចាំ និង ព្រាណាលបន្ទាន់ដែលស្រីបំនើការងារនៅតាមសេវាកំសាន្តសប្តាយ ដែលមាននូវមបញ្ជាល់ថា ក្រុមនារីបំនើសវាត្រូវកែទេដោយផ្តាល់ និង ក្រុមនារីបំនើសវាត្រូវកែទេដោយប្រយោល ។
- បន្ថែមលើក្រុមនារីបំនើសវាកំសាន្តសប្តាយ អ្នករត់មួកតុខ្មែរ និង អ្នកជួកមេហេតអេដស៊ី កំដារក្រុមគោលដៅដែលគ្រប់អារម្មណីដែលបានបង្កើតឡើង នាក់ទេដែលជានិមិត្តក្រុមដែលជាស្ថានចំលាយ និង ក្រុមដែលតាំងឡើងនៅក្នុងរាជរដ្ឋាភិបាល ។

តែវាទំនើល

5

- តាមដានការប្រព័ន្ធប្រយោមមុខនឹងគ្រារះថ្នាក់នៃការផ្តល់ជំនាញក្នុងចំណោមក្រុមគោលដៅដែលបានធ្វើសរើសយកមកសិក្សា ។
- តាមដាននិន្ទាការនៃការប្រព័ន្ធដែលប្រយោមមុខនឹងគ្រារះថ្នាក់ នៅក្នុងចំណោមក្រុមប្រយោមខ្ពស់ ។
- ពិនិត្យមិលទូទៅពីការប្រើប្រាស់មណ្ឌលធ្វើពេស្តូយាម (VCT) តិន្នន័យការការពេត (STI) និងសេវាសុខភាពផ្សេងៗទៀត ។

វិធីសារត្ប័រ

6

- ការអង្គភាពការប្រព័ន្ធឌួរកែទេ ឆ្នាំ២០១០ បានធ្វើឡើងនៅលើខេត្ត-រាជធានីចំនួន ៥ (៥ ពេញ ព្រះសីហនុ កំពង់ចាម សៀវភៅ និង បាត់ដំបង) ។ ក្នុមគោលដោចំនួន ៣ ដែលបានធ្វើអង្គភាពមាន៖
 - ▣ ក្នុមនារីបំនើការងារនៅតាមសេវាកំសាន្ត ចំនួន ១១៣២នាក់ ។
 - ▣ ក្នុមអ្នករត់មួយតូអូប ចំនួន ៩០៩០នាក់ ។
 - ▣ ក្នុមអ្នកជុំកម្រោគអេដស៊ី ចំនួន ៨៨០នាក់ ។
- ការធ្វើសរើស Sampling
 - ▣ វិធីសាល្សេនេះ ធ្វើឡើងជាតីរដីណាកំកាលគឺការធ្វើសរើសចង្វាយសំរាប់នារីបំនើការងារ នៅតាមសេវាកំសាន្ត និង អ្នករត់មួយតូអូប, (two stage cluster sampling)
 - ▣ វិធីសាល្សេធ្វើសរើសដោយចែងទ្វូ សំរាប់អ្នកជិះអេដស៊ី (Stratified, simple random sampling)

ବନ୍ଧୁଭବ

ក្រសួងពេទ្យ

ស្ថាលនាព្យេជាសាក្តិត-សុវត្ថិភាព

9

លក្ខណៈស្ថានភាព	N=1132
អាយុគិតជាមធ្យោម (Median)	25.2 (25)
អាយុរំបការដឹបួងគិតជាមធ្យោម(Median)	19.2 (19)
ភាគរយអ្នកមិនបានរំនស្សេត្ត	20%
បានរស់នៅខេត្ត - ក្រុងនេះបានរយៈពេលតិចជាង១ឆ្នាំ	33%
រយៈពេលគិតជាមធ្យោមលើមុខរបរបច្ចុប្បន្ន (Median)	18 months (9.5 months)

ការប្រព័ន្ធឌីតិថ្នូរនៃទំនាក់ទំនង

(10)

ការប្រព័ន្ធឌីតិថ្នូរនៃទំនាក់ទំនង	
អាយុរមភេទជំបុងគិតជាមធ្យម (median)	18.9 (18)
ភាគរយអ្នកមិនធ្លាប់ដែលរមភេទ	13.3%
ផែត្តរមភេទជំបុង	
បី	62%
សង្ការ	24%
ត្រូវវា	11.2%
អាយុរមភេទជំបុងដើម្បីប្រយកអំណោយ ឬ ប្រាក់	22 (22)
ចំនួនផែត្តរមភេទគិតជាមធ្យមនៅថ្ងៃធ្វើការចុងក្រោយ	2.2 (2)
ភាគរយអ្នកមានសង្កាត់ ១ ឆ្នាំ កន្លងមក	48.3%
រមភេទជាមួយសង្ការក្នុងរយៈពេលមួយឆ្នាំកន្លងមក	84%


ស្ថាបនទាន់និងរាយក្រឹតបច្ចន៍នូវប្លុទេនជី

11

	ផែន្ទាល់លេខ $\leq 2\text{ឆ្នាំ}/1\text{ថ្ងៃ}$	ផែន្ទាល់លេខ $> 2\text{ឆ្នាំ}/1\text{ថ្ងៃ}$
ចំនួនជាមធ្យមនៃនាកីបំបើសេវាកំណាន ដែលធ្វើការនៅទីកន្លែងជាម្នយត្តា	50 (30)	7 (4)
មានព្រោមអនាមួយនៅកន្លែងធ្វើការ	33.6%	93.8%
% នៃអ្នកមានដំគូឡែងទាត់	17.1%	69.8%
រយៈពេលធ្វើការជាមធ្យមគិតជាដែលនៅក្នុងត្រីស្ថាន បំបើសេវាកំណានបច្ចុប្បន្ន (median)	15 (7)	16 (6.5)

ប្រធ័នភាពអារម្មណ៍ជំនួយដែលស្នើសុំការណូលទេស

12




តារាងប្រើប្រាស់ក្រុមហ៊ុនជំលេយ

13


	ចំណួនផែន ≤ ២លានដ.រ/១ឆ្នាំ	ចំណួនផែន > ២លានដ.រ/១ឆ្នាំ
ការប្រើប្រាស់ស្រាមអនាម័យគ្រប់ពេលជាមួយសង្ការក្នុង ៣ ខែកន្លងមក	39.4%	48.3%
ការប្រើប្រាស់ស្រាមអនាម័យនៅពេលវិមានកែទេរីកចុងក្រោយជាមួយសង្ការ	55.3%	56.7%
ការប្រើប្រាស់ស្រាមអនាម័យគ្រប់ពេលជាមួយបឹកក្នុង ៣ខែ កន្លងមក	16.5%	22.2%
ការប្រើប្រាស់ស្រាមអនាម័យនៅពេលវិមានកែទេរីកចុងក្រោយជាមួយក្រោរ (បង់ប្រាក)	94.8	97.7%
ការប្រើប្រាស់ស្រាមអនាម័យគ្រប់ពេលជាមួយក្រោរ ក្នុង ៣ខែ កន្លងមក	81.5%	83.7%
ការប្រើប្រាស់ស្រាមអនាម័យគ្រប់ពេលជាមួយក្រោរ ក្នុង ១អាទិត្យ កន្លងមក	81.5%	89.15%

សិល្បៈរាជនៃទៅការប្រព័ន្ធស្ថាប់ប្រព័ន្ធដែលមានចំណេះត្រួតពេលវេលាអន្តោះ




សិក្សាការនៅការប្រើប្រាស់ក្រុងការបង្ហាញបច្ចេកទេស

15



ប្រតិបត្តិការណ៍នៃរដ្ឋបាល/ប្រជាធិបតេយ្យ

16




រាជប្រឹត្តក្រុមទេនវាទ្យាងាមបង្កើតរាជរដ្ឋ

17

	ចំនួនអនុលោម $\leq 2\text{លាអ}/1\text{ថ្ងៃ}$	ចំនួនអនុលោម $> 2\text{លាអ}/1\text{ថ្ងៃ}$
- រាយការណ៍ចំណាំរាជរដ្ឋ ក្នុងឆ្នាំកន្លែងមក	3%	5.4%
- ធ្វាប់មានជុំសាច់ដីសេមាន់នៅថ្ងៃរយាស	1.2%	4.6%
- ធ្វាប់មានធ្វាក់សិរី/ប្បូរុះមានផ្ទំកិន	44.2%	62.3%
រាយការណ៍ចោរព្រៃប្រាស់សេវាក្តីនិភាគរដ្ឋ ក្នុងពេលវេលាដែលមក		
- ម៉ឺន	25%	20.2%
- ពី-៣ ដង	39.1%	59.6%
- មិនធ្វាប់សោះ	20.7%	7%


ក្រសួងពេជ្ជពលនគរណីស្ថាបនភាពអនុវត្តន៍យកតាមរដ្ឋធម្មត

18



ថែទាំនៃការបោះឆ្នោតជាបន្ទីរការលេងន្ត្រាប័ណ្ណលើការពេជ្ជការ

19




រាជធ្លើតែន្នូនយុវជនកម្រិតវេត្ថុនៃប៊ីសិទ្ធិភាពខ្លួន

20

	ចំណួនប៊ីសិទ្ធិភាពខ្លួន ≤ ២លាត់/១ថ្ងៃ	ចំណួនប៊ីសិទ្ធិភាពខ្លួន > ២លាត់/១ថ្ងៃ
បានធ្វើពេសិទ្ធិយាមរកមេហោតអេដសីកូនុងទីក្រុងក្រុងប្រទេសកម្ពុជា	63.7%	81.5%
បានទទួលលក្ខុដលពេសិទ្ធិយាមលើកចុងក្រោយ	98.4%	98.1%
បានទទួលការផ្តល់ប្រើក្រាមុនពេលធ្វើពេសិទ្ធិយាម	95.1%	95.4%
បានទទួលការផ្តល់ប្រើក្រាមុនពេលទទួលលក្ខុដលពេសិទ្ធិយាម	94.8%	96.3%
ដឹងថាមានថ្នាំប្រាំនាក់មេហោតអេដសី (ARV)	82.6%	86.7%
ធ្វើថាមាចទទួលបានថ្នាំប្រាំនាក់មេហោតអេដសី ហើយសិនជាប្រព័ន្ធការ	84.8%	90.8%

ផ្សាយបែវក្រិតខ្លួនឯង និង ក្របនេយទម្រង់ខ្លួនឯងដៃលក្ខណៈក្នុង

(21)



រូបភាពថ្មីនៃខ្លួន

ឧបក្រឹតាធាសាអង់គ្លេស

23

សំណងចនា	n=1,003
អាយុជាមធ្យម (Median)	34.3 (32)
ស្ថានភាពអាណាប់ពិពាហី	80.1%
រៀបការ	12.4%
មិនទាន់រៀបការ	7.3%
ផែដល់/ពោះម៉ាយ	
អាយុរៀបការជាមធ្យម (Median)	24.8 (24)
% នៃអ្នកមិនបានសិក្សា ឬ បានសិក្សាតិចជាង ៥ឆ្នាំ	22.3%
ផ្ទាប់បានរស់នៅខេត្ត-រាជធានីនេះតិចជាង ១ឆ្នាំ	5%
រយៈពេលប្រកបរបរគំនិតខ្ពស់	6 years (4)
ផ្ទាប់ធ្វើជាមើករដ្ឋាភិបាល និងស្ថាកំនៅក្រោងដែលពីរខំ	22.7%

រាយក្រឹត់ត្រីត្រួតពនេន (១)

24

រាយក្រឹត់ត្រីត្រួតពនេន	
សមាមាត្រនៃការធ្វាប់រុមកែទេ	2.5%
រាយក្រឹត់ត្រីត្រួតពនេនដំបូង (median)	21.6 (21)
ដំគូរធមកោដដំបូង	36.4%
• ប្រព័ន្ធ	32.9%
• សង្ការ	29%
• នានាករសិរីជូវកោទេ	
ចំនួនដំគូរធមកោដគិតជាមួយមេរីមទាំងប្រព័ន្ធ (តួនាទីខេកន្តុងមក) (median)	1.3 (1)
អ្នកមានដំគូរធមកោដជានានីលើសពិភាក្សា ក្នុងទម្រង់ក្នុងមក	34.4%
ធ្វាប់មានសង្ការក្នុងទម្រង់ក្នុងមក	19.5%
ធ្វាប់មានសង្ការក្នុង ១ឆ្នាំក្នុងមកក្នុងចំណោមអ្នករៀបការរួច	13.9%
ធ្វាប់រុមកោដជាមួយសង្ការក្នុងទម្រង់ក្នុងមក	65%

រាជរួមក្រុងស្និដ្ឋនេវ(២)

25

សេច្ចាមជ

ធ្វើបញ្ជីលទ្ធផលរូមក្រុងលើកចុងក្រោយ

- សេវាកំណត់ (ផ្ទះបន/ការអូខេ/ម៉ាស៊ីរ)

- សណ្ឋាគារ

- តាមផ្លូវ

ធ្វើបញ្ជីលទ្ធផលរូមក្រុងលើកចុងក្រោយ (អតិថិជនក្នុងក្រុងឆ្នាំក្រុងមិនធ្វើបញ្ជីលទ្ធផលរូមក្រុង)

តើអ្នកបានប្រើប្រាស់បុន្ណានជាន់ពេលរូមក្រុងលើកចុងក្រោយ?

- មួយជាន់ One


- ពីរជាន់ Two

បានប្រើប្រាស់បុន្ណានជាន់ពេលរូមក្រុងលើកចុងក្រោយ

ធ្វើបញ្ជីលទ្ធផលរូមក្រុងក្នុងឆ្នាំក្រុងមិនធ្វើបញ្ជីលទ្ធផលរូមក្រុង


ការព្រៃនីត្តិវាទ់រៀបចំនាមុខងារ

26




នានាមួយនៃនានាដែលបានបង្កើតឡើងនៅក្នុងរាជរដ្ឋាភិបាល

27




ភាសាខ្មែរបៃត្រុនការដោះស្រាយកំណើងប៉ែនជាថ្នូរ (ផ្លូវការអនុលោម)

28




ក្រសួងពេទ្យរបាយក្រសួងក្នុងរដ្ឋបាលនៃការអភិវឌ្ឍន៍

29



ភាគទីរបៀបគ្រប់គ្រប់នាមុខងារនៃក្រសួងពេទ្យ


30



សិល្បៈរាជអនុការប្រព័ន្ធសាខាគម្ពុជាដែលខាងក្រោមនេះនឹងត្រួតពន្លានៅឆ្នាំ ៣១


(ភ្នែកពេទ្យសាខាគម្ពុជា)

31




ក្រសួងពេទ្យនៃការអនុវត្តន៍យោបល់ដែលមានចំណាំនៅក្នុងរាជរដ្ឋបាល

32




ការប្រើប្រាស់នៅក្នុងតម្លៃទូទៅនៃការប្រើប្រាស់នៅក្នុងតម្លៃទូទៅ

33



ការព្រៃត្រូវនៃត្រួតពេញវិនិយោគ និងប្រព័ន្ធវ្រត្តិវត្ថុវិនិយោគ

34



អ្នកចិត្តអនុសាសន៍/បីវិទ្យាល័យ


បច្ចុបែន: ក្រសាងសារពិត្យ

36

សេចក្តីផល	អ្នកជនទូទាត់សម្រាប់ការសារពិត្យ (n=416)	អ្នកជនទូទាត់សម្រាប់ប្រជាពលរដ្ឋនៃប្រជាជន (n=480)		
	បុរស (134)	ស្រី (282)	បុរស (224)	ស្រី (255)
អាយុជាមធ្យោម	35.9	34.1	37.9	36.6
ស្ថានភាពអាណាព័ព័ណិតពីរបៀប				
• រៀបការវិធី	77.6%	62.4%	79%	54.9%
• ពេះមាយ/មេមាយ	10.5%	33.7%	11.2%	40.4%
ចំនួនឆ្នាំសិក្សាតិតជាមធ្យោម	6.9	5.4	7	5.5
ភាគរយនៃអ្នកមិនបានសិក្សា	13.4%	35.2%	5.8%	31%

រាយក្រឹតបែងចិត្តនគរបាលនៃវិស័យប្រជាពលរដ្ឋនៅក្នុងវគ្គភាពអេខ៊ីន

37



ស្ថាននាយករដ្ឋមន្ត្រីនៃក្រសួងពេទ្យ

38

សេចក្តីផល	អ្នកប្រើប្រាស់តិចជាលិកអនុធម៌	អ្នកប្រើប្រាស់តិចជាប៊ូលិយ៍	បុរស	ស្ថាននាយករដ្ឋមន្ត្រីនៃក្រសួងពេទ្យ
ស្ថានការពុំឱ្យការបច្ចុប្បន្ន				
• ឈូ	3%	17%	8%	15.3%
• ឈូគ្រប់ម	73.8%	58.5%	80.8%	70.1%
• មិនឈូឡើ	23.1%	24.5%	12%	14.5%
ស្ថានការពុំឱ្យការបច្ចុប្បន្នធ្វើបន្ថែម				
• ឈូប្រជើរប្រើប្រាស់ជាងមុន	29.9%	40.4%	50.4%	60.3%
• ឈូតា	51.5%	40.1%	38.8%	27.1%
• ភាគកជាងមុន	18.6%	19.4%	10.7%	12.5%
ផ្ទាប់ដីករគ្រប់ដែនក្នុងខេត្តក្នុងមក	59%	24.5%	57.4%	21.6%


រាជប្រចុះតិចខ្លួនទេសជី

39

តម្លៃយោបល់	អ្នកប្រព័ន្ធឌីសមាគារសាធិយត្ត		អ្នកប្រព័ន្ធឌីសមាគារដែលបានបង្កើតឡើង	
	បុរស	ស្រី	បុរស	ស្រី
ធ្វាប់រមារក្រុងខំខែកន្លែងមក	80.3%	61.4%	80.3%	53.8%
ចំនួនដែលគ្មានមកជាមធ្យម (Median) ត្រូវដោលខំខែកន្លែងមក	1	1	1	1
ចំនួននៃការរួមភេទជាមធ្យម (Median) ជាមួយបី/ប្រពន្ធផ្សាយក្នុងខំខែ	3	2	2	2
ធ្វាប់មានសង្សារក្នុងខំខែកន្លែងមក	9%	5.7%	4.5%	3.9%
ធ្វាប់បានរួមភេទជាមួយសង្សារក្នុងខំខែកន្លែងមក	46.2%	47.1%	50%	50%
បានប្រើប្រាមជាមួយសង្សារពេលរមារក្រុងខំខែកន្លែងក្រោយ	87.5%	87.5%	71.4%	85.7%

រាជអ្នកនៃទេសចរណ៍

40



ការប្រើប្រាស់ពេលវេលាអម័យគ្រប់ពេលជាមួយបី/ប្រព័ន្ធក្នុងខែកញ្ញា

ការប្រើប្រាស់ពេលវេលាអម័យគ្រប់ពេលជាមួយបី/ប្រព័ន្ធក្នុងទីផ្សារអំពី

អ្នកប្រើប្រាស់ចិត្តការសនិយមបុរស


អ្នកប្រើប្រាស់ចិត្តការសនិយមត្រូវ

អ្នកប្រើប្រាស់ប្រចាំថ្ងៃមេរកអេដស៊ូរស

អ្នកប្រើប្រាស់ប្រចាំថ្ងៃមេរកអេដស៊ូត្រូវ

ទូទាត់ស្ថាបនកម្មភាពប្រព័ន្ធនាមតាមបច្ចេកទេស/ប្រចាំឆ្នាំ

41




រាជអ្នកទេនជាប់ខ្ពស់បច្ចុប្បន្ននៃវត្ថុ

42

	អ្នកគ្រប់ខ្លួនដែលបានសង្គមជាមួយនាក់	អ្នកគ្រប់ខ្លួនដែលបានសង្គមជាមួយនាក់
ធ្វាប់រូមកោទដោយបង់ប្រាក់ក្នុងខែកញ្ញងមក (ក្នុងចំណោមអ្នកដែលធ្វាប់រូមកោទ ក្នុងខែកញ្ញងមក)	9%	13.3%
ការប្រើប្រាសាមលើកចុងក្រោយជាមួយនាក់រកសិទ្ធិផ្លូវកោទ (n=46)	52.4%	72%
ការប្រើប្រាសាមគ្រប់ពេលជាមួយនាក់រកសិទ្ធិផ្លូវកោទ ក្នុងពីរខែកញ្ញងមក (n=21)	70%	63.6%
ការប្រើប្រាសាមគ្រប់ពេលជាមួយនាក់រកសិទ្ធិផ្លូវកោទ ក្នុង១ឆ្នាំកញ្ញងមក (n=27)	66.7%	66.7%
ធ្វាប់រូមកោទជាមួយដែកឲ្យថែដន្ត ក្នុងខែកញ្ញងមក	5.2%	2.2%
ធ្វាប់រូមកោទជាមួយបុរសក្នុង១ឆ្នាំកញ្ញងមក	2.5%	0.5%
ធ្វាប់បេក/រូបិតប្រោមក្នុង១ឆ្នាំកញ្ញងមក	10.9%	5.2%
ធនប្រើប្រាស់រំអិលន៍រោលរូមកោទលើកចុងក្រោយ (ក្នុង១ឆ្នាំកញ្ញងមក)	8.8%	9.8%


ក្រសួងពេទ្យនាមខែត្រូវបានបង្កើតឡើងដើម្បី

43




ប្រតិបត្តិកសាខាលក្ខណ៍ទំនេរកន្លែង/បីវិនិន័យ៖ភាពរោគ ភ្នែកចំខែដ្ឋាន

44




ភាគីស្ថាបនទេនាពលរដ្ឋបណ្ឌិត

45



រាជធានីបុរាណទ្វាកមន៍លាច់ប៉ែ

៤០



ប្រើក្សាតីរបៀបប្រើគ្រាម

ខ្សោយគ្រាមដោយមិនបាត់បង់

ខ្សោយគ្រាមដោយមិនបាត់បង់

ប្រាក់ក្នុងទិន្នន័យមក

ប្រាក់ក្នុងពាណិជ្ជកម្មមក



អ្នកប្រើឱសចិត្តការសនិយមបុរស



អ្នកប្រើឱសចប្រាំនៃមេវភ័យនៅបុរស




អ្នកប្រើឱសចិត្តការសនិយមស្រី



អ្នកប្រើឱសចប្រាំនៃមេវភ័យនៅបុរស

បុគ្គលិកទៅលើខ្លួនព្រមទាំងសារតម្លៃខ្លួន

(47)



រាជក្រឹត្យប្រជាធិបតេយ្យ និងព្រមទាំង សាធារណជនប៊ីអេនដៃ

48

សៀវភៅ	អ្នកជនលិនិសពខ្លួន		អ្នកជនលិនិសពប្រចាំឆ្នាំរបៀប	
	ប្រស	ព្រឹ	ប្រស	ព្រឹ
ធ្វាប់បានទទួលបើក្សាគអំពីការប្រើប្រាស់អិសច	97%	96.5%	99	99.2
ការមកត្រួតពិនិត្យការណ៍របស់គ្រប់គ្រង	97.8	95	98.7	98.4
ធ្វាប់បង់ការព្យាយាលពិកផ្តើមមួយ មុននឹងមកទទួលកន្លែងនឹង	9.7%	11.4%	7.2%	13.7%
ធ្វាប់ទទួលឱសចិត្តិកាលនិយម/ឱសចិត្តិកាលនិយម •ទិញ •ខ្លួន	0% 0.8%	1.8% 0.4%	0.5% 3.1%	0.8% 3.9%
បច្ចុប្បន្នបានទទួលឱសចិត្តិកាលនិយម/ឱសចិត្តិកាលនិយម ពិកផ្តើមយ៉ាងហោចេ	0%	1.4%	0.9%	2.8%

ស្ថាលនាលេខាងក្រុងអនមេរោគនេដល់បច្ចេកទេស/ប្រព័ន្ធ

49

អ្នកជនខ្លួនទិន្នន័យនិងការអនុញ្ញាត

អ្នកជនខ្លួនទិន្នន័យប្រជាពលរដ្ឋនៃប្រព័ន្ធដែល

សិរីយាម

បុរាស

ព្រឹ

បុរាស

ព្រឹ

មិនដឹងស្ថានភាពធ្វើកម្មវេត្យអេដស៊ូបី/ប្រពន្ធ

(ក្នុងចំណោមអ្នកដែលកំពុងរស់ជាមួយបី/ប្រពន្ធ)

3.9%

3.5%

3.4%

2.1%

ប្រើធមិត្រការកំណើតបន្ទាប់ពីដឹងថាមានធ្វើកម្មវេត្យអេដស៊ី

- មិនបានប្រើធមិត្រការកំណើត

3%

16%

0.9%

5.9%

- ជាក់កង់

7.5%

2.8%

7.7%

1.6%

- លេបច្ចាំ

12.7%

3.2%

11.7%

4.7%

- ប្រើប្រាម

75.4%

51.8%

74.8%

55.7%

ផ្ទាប់ប្រើសេវាការមេរោគពេលមានវេត្យអេដស៊ី កន្លែងមក

24.5%

50.3%

20%

48.7%

ផ្ទាប់បានបញ្ជីទៅពិនិត្យជីវិ៍របៀប

56.4%


46.4%

75.9%

71.3%

រាជប្រឹត្តក្រសួងពេទ្យ និងក្រសួងពេទ្យ នៃជាតិក្នុងក្រសួងពេទ្យ

(50)



សេវាឌីជាន់នាំខ្លួន (១)

51

- មានសមាមាត្រុខស់នៅក្នុងនាវិរីនៅតាមសេវាកំសាន្ត ដែលធ្វាប់បានធ្វាស់ប្រពី កម្ពុជានិភ័យចក្រ និងនាវិរីការនៅតាមការណើនិយដ្ឋាន ក្នុងទីផ្សារអាមេរិក។
- អ្នកដែលរាយការណើថា មានក្រោរលើកពី ២នាក់ក្នុងទីផ្សារអាមេរិក ដែលបង្ហាញពីការប្រើប្រាស់ប្រព័ន្ធដែលនាវិរីរបៀនូវកែទេដោយផ្ទាល់ ហើយពួកគេរាយការណើនិយចំណេះដឹងពីការប្រើប្រាស់ប្រព័ន្ធ និងនាវិរីរបៀនូវកែទេដោយផ្ទាល់ និងដោយប្រយោល មិនអាចបង្កើតបានឡើយ។ ទៅនៃមួយការណើនិយដោយ យើងពិនិត្យយើងទៅថា ការប្រើប្រាស់ប្រព័ន្ធដែលក្នុងចំណេះដឹងក្នុងនាវិរីនៅតាមសេវាកំសាន្ត វានៅថ្ងៃ មិនមានការធ្វាក់ចុះឡើយ។
- ការប្រើប្រាស់ប្រព័ន្ធដែលក្នុងចំណេះដឹងនាវិរីនៅតាមសេវាកំសាន្តនៅទាបនៅឡើយ។

សិល្បៈ នារីបំនែនវាកំសាន្ត (២)

52

- ជាទុទេ នារីបំនែនតាមសេវាកំសាន្ត មានការយល់ដឹងខ្លួនអំពីមេរភ័យដែលបានបង្ហាញ និងការចំណែនមេរភ័យដែលបានបង្ហាញ។
- មានរបាយការណ៍ខ្លួនពីប្រវាំង នៃការរំលែកក្នុងក្នុងក្នុងពេលបំនែនវាកំសាន្ត ហើយគឺនិងកងកងន និងការទៅទិញថ្មានឱសចស្សាន តីជាកន្លែងសំខាន់បំផុតសំរាប់ពួកគេទៅស្វែងរក។
- មានរបាយការណ៍ខ្លួនពីរោគសញ្ញានៃដឹងកាមរោគ ទៅជាមានសមាមាត្រខ្លួន នៃនារីបំនែនតាមសេវាកំសាន្តបានទៅពិនិត្យនៅគីឡូកកាមរោគ យ៉ាងតិចទៅធំ ក្នុងរយៈពេលពាណិជ្ជកម្ម ហើយសមាមាត្រនៃនារីបំនែនតាមសេវាកំសាន្តខ្លួនដែរ ដែលបានទៅមណ្ឌលសុខភាព នៅពេលមានរោគសញ្ញានៃកាមរោគចុងក្រោយ។
- អត្រាដាប់ប្រើគ្រឿងពេញវេន មានកិរិតខ្លួនក្នុងចំណោមក្រុមទាំងអស់ នៃនារីបំនែនតាមសេវាកំសាន្ត តែទៅជាយ៉ាងណាក់ដោយ ក៏មិនយើរិញមានប្រើគ្រឿងពេញវេនដោយការចាក់នោះទេ។

សេវាឌីជាងខេត្ត (១)

53

- អ្នករត់មួញត្បូទិនបលិសពី ៦០ % ចាប់ធ្វើមួយភេទដែលបង្កើតឡើងជាមួយសង្ការ បុ នាវិវកសិធម៌រីភេទ។
- អ្នករត់មួញត្បូទិនប ៣៤ % បានរាយការណ៍ថា បានទិញសេវាបំផើផ្លូវភេទក្នុងខេត្តក្នុងខេត្តក្នុងមកបើយមានតែ ២.៥ % បុណ្ណោះ ដែលរាយការណ៍ថាថាមិនធ្លាប់រួមភេទក្នុងជីតរបស់ពួកគេ។
- ប្រមាណ ៥ % នៅពួកគេបានរាយការណ៍ថា បានរួមភេទជាមួយកម្ពុជានាវិវកម្ពុជរវាងចក្ខុងទាំងមកបើយ ១៥.២ % បានរួមភេទជាមួយនាវិវការអ្នករត់មួញត្បូទិនបនិង ២៨.៥ % បានរួមភេទជាមួយនាវិវកសិធម៌រីភេទ។
- ការប្រើប្រាសាមជាមួយដែកឲ្យដោយបង់ប្រាក់មានអត្រាលូស់ បុន្តែការប្រើប្រាសាមអនាម៉យត្របំពេលជាមួយ សង្ការនៅពេលមានកិត្តិទាបនៅឡើយ។

សេវាឌីជាង: ចុះត្រួមទូទៅ (២)

54

- អ្នករត់មួយត្រួមទូទៅបង្ហាញពីការគាំទ្រចំពោះអ្នកធ្វើកម្មភាពអេដស៊ី/អ្នកដឹងអេដស៊ី ហើយមានការយល់ដឹងខ្លួនអំពីការចំណែកអេដស៊ី ការធ្វើតែស្ថាយាម និងការធ្វើលំខិតខ្សោយអេដស៊ី ។
- ទោះជាតុកគេបានយល់ច្បាស់អំពីអេដស៊ី/ដឹងអេដស៊ី មានតែ ២៦ % ប៉ុណ្ណោះដែលបានរាយការណីថា ផ្ទាប់បានធ្វើតែស្ថាយាមរកអេដស៊ី ក្នុងទម្រង់កន្លែងមក ។
- អ្នករត់មួយត្រួមទូទៅបានរាយការណីដែរថា បានទិញច្បាស់នៅតាមឱសចំស្ថាន និងស្រួលរកការពិនិត្យនៅត្និនកងកដន នៅពេលដែលពួកគេមានភោគសញ្ញាការយោត្ត ។
- ការប្រើប្រាស់គ្រឿងពេញ ក្នុងចំណោមអ្នករត់មួយត្រួមទូទៅ មានពិចត្តម៉ែត្រប៉ុណ្ណោះ ។

សេវាឌីជាង: អ្នកគម្រោងនៃការអនុវត្តន៍ (១)

55

- ទិន្នន័យបានបង្ហាញថា អ្នកមានដូរកម្មភាពអេដស៊ីបានដឹងពី ស្ថានភាពដូរកម្មភាពអេដស៊ីរបស់គេ ដោយការទៅពិនិត្យ នៅមន្ទីរពេញ ឬ ទៅមណ្ឌលធ្វើពេលយ៉ាមដោយស្ថិតិថត ផ្តល់ប្រើក្រោ និងរក្សាការសំខាន់។
- ការពិតថ្នីបើអ្នកដូរកម្មភាពអេដស៊ី ដែលបានបញ្ចប់ក្នុងការអង្វែតក៏ដោយសុខ្នួនដែលបានសេវាជំចាំ និង ព្យាយាលដីនឹង អេដស៊ីក៏ដោយ ក៏ដំណោះដឹងរបស់ពួកគេ អំពីការប្រើប្រាស់ឱសចប្រាំនាមមេភាពអេដស៊ី ក្នុងការបង្ហារការចំលងមេភាព នៅមានកិរិតទាបនៅឡើយ ។
- ដោយសារប្រសិទ្ធភាពរបស់ សេវាជំចាំ និងព្យាយាលដីនឹងអេដស៊ី ភាគចំនួននៃអ្នកដែលបានចូលរួមសុខ្នួនបានទទួលស្អាត់ថា សុខភាពរបស់ពួកគេបានត្រឡប់មកដឹងវិញ ឬ ក៏សុខភាពពួកគេប្រសិរឡើងវិញ ចាប់តាំងពីបានទទួលសេវាជំចាំ និងព្យាយាលដីនឹងអេដស៊ីមកម៉ែះ ។

សេវាឌ្ឋាន: នូវកម្មវិធីនៃការបង្កើតរបស់អាជីវកម្ម (៤)

56

- ការគ្រប់នៃអ្នកដែលបានទទួលការព្យាយាលដោយឱសចិត្តកាសនិយម/ឱសចិត្តផ្សំនៅក្នុងការបង្កើតរបស់អាជីវកម្ម (៤០-៥០ % នានាបានរាយការណ៍ថា ផ្ទាប់បានរួមគ្រប់ក្នុងខេត្តក្នុងមករា) ។
- ការធ្វើការដំបូងបានបង្ហាញឱ្យយើរព្យាយាលដោយឱសចិត្តកាសនិយម នៅក្នុងចំណោមអ្នកដែលទទួលការព្យាយាលដោយឱសចិត្តផ្សំនៅក្នុងការបង្កើតរបស់អាជីវកម្ម រាជីនមានភាពខុសត្រាងារ៉ាន់បាន។
- ការប្រើប្រាស់នាមរបាយជាមួយបិន្ទី/ប្រពន្ធដែលក្នុងការបង្កើតរបស់អ្នកដែលបិន្ទី/ប្រពន្ធរបស់ពួកគេមួយចំនួន មិនមានផ្តុកមែនការបង្កើតរបស់ខ្លួន ហើយ មានរហូតដល់ជីត ៤ % នៃអ្នកដែលបង្កើតរបស់ខ្លួនដែលមិនបានដឹងពីស្ថានភាពផ្តុកមែនការបង្កើត នៅក្នុងបិន្ទី/ប្រពន្ធដូនឡើយ ។
- នានាកសិរិយាណិត្តវិធី គឺជាដែនុំរួមគ្រប់ដោយបង្ហាញបង្ហាញបានកំណត់របស់អ្នកដែលបង្កើតរបស់ខ្លួន ដែលយើងបានរកយើក្រុងការសិក្សា ចិត្តបែនិយោគនូវការបង្កើតរបស់មានចំនួនពិចត្តុច បានទៅក្នុងរកចិត្តបែនវាងអ្នកដែលបង្កើតរបស់ខ្លួន នៅពេលខ្លួនមកក់ដោយ ។
ការប្រើប្រាស់នាមរបាយនៅពេលរួមគ្រប់ដោយនានាកសិរិយាណិត្តវិធី នៅពេលមិនមានតាមបំណុលនៅក្នុងការបង្កើតរបស់ខ្លួន នៅពេលខ្លួនមកក់ដោយ ។

សេវាឌ្ឋាន: អ្នកចុះរបៀបនៃសេវាឌ្ឋាន (៣)

57

- ចំពោះការមកទូលសេវាឌ្ឋាន និងព្យាបាលដីអេដស៊ី ជាមធ្យម ៩០ % នៅអ្នកចុះរបៀបនៃសេវាឌ្ឋាន បានរាយការណ៍ថា បានទូលការព្យាបាលនៅក្នុងមណ្ឌលផ្តល់សេវាឌ្ឋាន និងព្យាបាលដីអេដស៊ីតើ (គឺអ្នកជីថ្ញី) បន្ទាប់ពីពួកគេផ្តាប់បានហេះបង់ការព្យាបាលនៅមណ្ឌលផ្តល់សេវាឌ្ឋាន និងព្យាបាលដីអេដស៊ីដែរឯងទីមុខមក ។
- បុគ្គលិកនៅមណ្ឌលផ្តល់សេវាឌ្ឋាន និងព្យាបាលដីអេដស៊ីបានផ្តល់ពាណិជ្ជកម្មជាប្រើប្រាស់ដែលទាក់ទងនឹងសុខភាព ដូចជា ពីសេវាឌ្ឋាន និងព្យាបាលដីអេដស៊ី កម្ពុជាធិទន្យរាកំណើត និងកម្ពុជាធិសុខភាពបន្ទាន់ដែរឯងទីមុខមក ។
- មានសមាមាត្រីបានការប្រើប្រាស់គ្រឿងពេញ ក្នុងចំណោមអ្នកចុះរបៀបនៃសេវាឌ្ឋាន តែការប្រើប្រាស់គ្រឿងពេញដោយការចាក់ មិនមានប្រើប្រាស់។

ଶ୍ରୀନାନନ୍ଦ (୭)

58

- កម្មវិធីបង្ការមេរោគអេដស៊ី/ជីថីអេដស៊ី ត្រូវតែងដោពបន្ថែមទេរិលីក្រុមកម្មការនិវោះចក្រ ដោយសារយើង សង្គតយើពួកមាន មានសមាមាត្រូវសំណង់ នៅទីតាំងដែលវារំលែក និងការបង្កើតកម្មការនិវោះចក្រ ។
 - យើងត្រូវប្រើប្រាស់ប្រចាំថ្ងៃ ដើម្បីឱ្យមានការកែនឡើងខ្ពស់ ក្នុងការប្រើប្រាស់ផ្លាស់ផ្តល់នាំចិត្ត នៅក្នុងចំណោមនារីបំនើលោកស្រី ជាមួយដែក្រោះដោយបង់ប្រាក់ ។
 - ត្រូវឱ្យមានវិធីហាអ្វីថ្មីបន្ថែមទេរិលីក្រុមការ ដើម្បីធ្វើការប្រើប្រាស់ផ្លាស់ផ្តល់នាំចិត្ត ជាមួយសង្គរ មានការកែនឡើង ។
 - កម្មវិធីរំល្បូតក្នុងដោយសុវត្ថិភាពនៅតាមសេវាសាធារណៈ ត្រូវកែប្រែនៅបានសមរម្យ ដើម្បីទាក់ទង ក្រុមនារីបំនើតាមសេវាកំសាន្ត នៅយមក្រុមប្រើប្រាស់នៅឡើង ។

ଶ୍ରୀମଦ୍ଭଗବତ

59

- ក្រុមអ្នករត់មួយត្បូខ្ពស់នៅវិធានជាតិក្នុងចំណោមក្រុមប្រយោមមុខខ្ពស់ និងក្រុមប្រយោមមុខទាប ។ កម្មវិធីបង្ការដោយផ្ទាល់ គួរពេលដើម្បីមានការប្រើប្រាស់ស្រាមអនាម័យ និងការធ្វើតែស្ថាយមកមេហេដស៊ី ក្នុងចំណោមក្រុមទាំងនេះ កើតុងជាថ្មីរបស់ក្រុមនានាបីបន្ថែមវាទិន្នន័យទេ។
 - មានការយល់ច្រឡំថា ឱសចំប្រាំនៅមេហេដស៊ីអាចការពារ នៃការផ្តល់មេហេដស៊ី/ជីថិអេដស៊ីនៅទីប្រឈមនៅក្នុងចំណោមអ្នកជីអេដស៊ី ដែលទទួលសេវាដែលបានបង្កើតឡើង និងព្យាយាលជីអេដស៊ី ដូចនេះ កម្មវិធីបង្ការសំរាប់ក្រុមអ្នកជីកមេហេដស៊ី គួរបង្កើតឡើង និង អនុវត្តសំរាប់ក្រុមនេះ ។
 - ការប្រើប្រាស់ស្រាមអនាម័យក្នុងចំណោមដែលគួរបានបង្កើតឡើង និងបិះ/ប្រពន្ធដែលក្រុមនេះ និងព្យាយាលជីអេដស៊ី គួរពេលព្យាក់បន្ថែមឡើង នៅសារទាំងនេះ ។
 - ស្ថាប័នពាក់ពន្លំទាំងអស់ គួរចូលរួមអនុវត្តកម្មវិធីដើម្បី ជីថិព្យាយាយមាន ការប្រាប់គ្មានទៅពីរបាន ដូចកមេហេដស៊ី រវាងបិះ/ប្រពន្ធ ដើម្បីកាត់ការផ្តល់នៅក្នុងគ្រប់សារ និង ការផ្តល់ពិមាយទៅក្នុង

မန္တုလေ